


ទម្លាប់លម្អកាយ កុមារត្រូវអនុវត្ត


១

ត្រូវសម្អាតខ្លួនប្រាណ
និងស្លៀកពាក់ជានិច្ច។




២

ត្រូវហូបទឹកឆ្អិន ផ្លែឈើ
ចំណីអាហារដែលមានជីវជាតិ
និងមានអនាម័យ។





៣

មិនត្រូវខាកស្មោះ និង
ចោលសំរាមផ្ដេសផ្ដាស។



៤

ត្រូវបត់ជើង តូច ធំតាមកន្លែង
កំណត់ និងលាងសម្អាតដៃ។




៥

ចេះស្តាប់បង្គាប់ ចេះជម្រាបសួរ
ឆ្លើយ បាទ ចាស សុំទោស អរគុណ
មិននិយាយផ្ដេសផ្ដាស និងកុហក។



៦

មករៀនទៀងទាត់
ចេះស្រឡាញ់មិត្តភក្តិ
ថែរក្សាបាយឡូកបាយឡូ
លេង និងរៀន។



៧

ចេះជួយលោកគ្រូ អ្នកគ្រូ
និងឪពុកម្តាយធ្វើការងារ
ស្រាលៗ។

